



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ...៥៤...សហវ...២៣

រាជធានីភ្នំពេញ, ថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ២០០៩

ប្រកាស
ស្តីពី

ចំណាយរបស់សហគ្រាសដែលអនុញ្ញាតឱ្យកាត់កង់ទំនិញនិងទទួលបានការកាត់ទុក

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៧០៤/១២៤ ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៤ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២ នស.៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០២៩៧/០៣ ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៩៧ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីសារពើពន្ធ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣០៣/០១០ ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០០៣ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់ស្តីពីសារពើពន្ធ
- បានឃើញអនុក្រឹត្យលេខ ១៣៤ អនក្រ.បក ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០០៨ ស្តីពីការតម្លើង ទីចាត់ការគយ និងរដ្ឋាករ នាយកដ្ឋានពន្ធដារ និងរតនាគារជាតិ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ឱ្យទៅជាអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អគ្គនាយកដ្ឋានពន្ធដារ និងអគ្គ នាយកដ្ឋានរតនាគារជាតិ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- យោងតាមការចាំបាច់នៃការងារគ្រប់គ្រងប្រមូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ ។

សម្រេច :

ប្រការ ១.- យោងតាមមាត្រា ២៥ (ថ្មី) មាត្រា ២៦ (ថ្មី) មាត្រា ៤៧ មាត្រា ៤៨ និងមាត្រា ៤៩ (ថ្មី) នៃច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់ស្តីពីសារពើពន្ធ និងផ្នែកតាមផ្នែកទី ៥.៧.៣ នៃប្រកាសស្តីពីពន្ធលើប្រាក់ចំណេញ និងផ្នែកទី ៣.៣.៣ នៃប្រកាសស្តីពីពន្ធលើប្រាក់បៀវត្ស ចំណាយរបស់សហគ្រាសទាក់ទងនឹងពន្ធកាត់ទុកដែលអនុញ្ញាតឱ្យកាត់កង ឬមិនអនុញ្ញាតឱ្យកាត់កង ត្រូវបានកំណត់ដូចខាងក្រោម :

១- ចំណាយទាត់ទុកជាបន្ទុករបស់សហគ្រាស :

ប្រាក់ចំណាយដែលអ្នកជាប់ពន្ធនិវាសនជនបានទូទាត់ឱ្យអ្នកជាប់ពន្ធនិវាសនជន ឬអនិវាសនជន មុនការកាត់ទុកប្រាក់ពន្ធ គឺជាបន្ទុកចំណាយរបស់អ្នកជាប់ពន្ធដែលជាភ្នាក់ងារកាត់ទុក ។ បន្ទុកចំណាយនេះ ត្រូវបានអនុញ្ញាតឱ្យកាត់កងពីប្រាក់ចំណេញជាប់ពន្ធ ។

ឧទាហរណ៍ :

សហគ្រាស "ក" បានជួលផ្ទះពីលោក "ខ" ក្នុងតំលៃ ១.០០០.០០០ រៀល ក្នុង១ខែ ។ ដូចនេះសហគ្រាស "ក" ត្រូវមានកាត់ទុកពីចំណូលពន្ធមុនការទូទាត់ថ្លៃឈ្នួលជូនលោក "ខ" ។

- ប្រាក់ពន្ធកាត់ទុកស្មើនឹង ១.០០០.០០០ រៀល x ១០% = ១០០.០០០ រៀល
- ថ្លៃឈ្នួលដែលលោក "ខ" ទទួលបានស្មើនឹង ១.០០០.០០០ រៀល - ១០០.០០០ រៀល = ៩០០.០០០ រៀល
- ពន្ធកាត់ទុកដែលត្រូវបង់ជូនរដ្ឋបាលសារពើពន្ធគឺ ១០០.០០០ រៀល ។

ក្នុងករណីនេះទឹកប្រាក់ចំណាយសរុប ១.០០០.០០០ រៀល គឺជាបន្ទុករបស់សហគ្រាស "ក" ដែលអនុញ្ញាតឱ្យកាត់កងចេញពីប្រាក់ចំណេញជាប់ពន្ធ ។

២- ចំណាយមិនទាត់ទុកជាបន្ទុករបស់សហគ្រាស :

ប្រសិនបើអ្នកជាប់ពន្ធដែលជាភ្នាក់ងារកាត់ទុក មិនបានធ្វើការកាត់ទុកប្រាក់ពន្ធមុនការទូទាត់ ហើយបានបង់ពន្ធកាត់ទុកជូនរដ្ឋបាលសារពើពន្ធជំនួសអ្នកទទួលការទូទាត់ (រួមបញ្ចូលទាំងអត្ថប្រយោជន៍បន្ថែមដូចមានចែងក្នុងផ្នែកទី ៣.៣.៣ នៃប្រកាសស្តីពីពន្ធលើប្រាក់បៀវត្ស ប្រាក់ពន្ធកាត់ទុកដែលបានបង់ជំនួសនេះ មិនត្រូវបានអនុញ្ញាតឱ្យកាត់កងពីប្រាក់ចំណេញជាប់ពន្ធទេ ។ ក្នុងករណីនេះ ចំណាយដែលបានទូទាត់ត្រូវបានអនុញ្ញាតឱ្យកាត់កងពីប្រាក់ចំណេញជាប់ពន្ធដោយគ្មានការបំពេញ (Gross Up) ឡើយ ។

ឧទាហរណ៍ :

សហគ្រាស "ក" បានជួលផ្ទះពីលោក "ខ" ក្នុងតំលៃ ១.០០០.០០០ រៀល ក្នុង១ខែ ។ សហគ្រាស "ក" មិនបានកាត់ទុកប្រាក់ពន្ធមុនការទូទាត់ថ្លៃឈ្នួលជូនលោក "ខ" ទេ ។

- ថ្លៃឈ្នួលដែលលោក "ខ" ទទួលបានស្មើនឹង ១.០០០.០០០ រៀល
- សហគ្រាស "ក" ប្រកាសបង់ប្រាក់ពន្ធកាត់ទុកជូនរដ្ឋបាលសារពើពន្ធជំនួសលោក "ខ" ស្មើនឹង ១.០០០.០០០ រៀល x ១០% = ១០០.០០០ រៀល ។

ដូចនេះ ចំណាយលើថ្លៃឈ្នួលដែលទូទាត់ជូនលោក "ខ" ចំនួន ១,០០០,០០០ រៀល ត្រូវបានអនុញ្ញាតឱ្យកាត់កងពីប្រាក់ចំណេញជាប់ពន្ធ (មិនមែនទឹកប្រាក់ចំនួន ១,១០០,០០០ រៀល ឡើយ) ។ ចំពោះប្រាក់ពន្ធកាត់ទុកចំនួន ១០០,០០០ រៀល ដែលបានចំណាយបង់ជំនួសលោក "ខ" មិនត្រូវបានអនុញ្ញាតឱ្យកាត់កងចេញពីប្រាក់ចំណេញជាប់ពន្ធទេ ។

ប្រការ ២.- បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងខ្លឹមសារនៃប្រកាសនេះ ត្រូវចាត់ទុកជានិរាករណ៍ ។

ប្រការ ៣.- អគ្គលេខាធិការ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ នាយកខុទ្ទកាល័យ ប្រធាននាយកដ្ឋាននានាចំណុះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហគ្រាស ដែលពាក់ព័ន្ធ ត្រូវអនុវត្តតាមខ្លឹមសារនៃប្រកាសនេះឱ្យបានល្អប្រសើរ ។

មាត្រា ៥ :

- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ
- ឪស្ត វិសេស នាយករដ្ឋមន្ត្រី
- ទីស្តីការគណៈរដ្ឋមន្ត្រី
- គ្រប់សាលារាជធានី-ខេត្ត "ដើម្បីជូនជ្រាបជាព័ត៌មាន"
- គ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ "ដើម្បីមុខការ"
- កាលប្បវត្តិ-ឯកសារ

